

# សេចក្តីជូនដំណឹងនៃព័ត៌មានផ្ទាល់ខ្លួនក្នុង Pulse

មានសុពលភាពចាប់ពីថ្ងៃទី៖ ២៦ ខែសីហា ឆ្នាំ២០២០ (OPv2.0)

## អំពីសេចក្តីជូនដំណឹងនេះ

សូមថ្លែងអំណរគុណលោកអ្នកសម្រាប់ការទាញយក Pulse ។

ព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងខ្ញុំ។ ដូច្នេះយើងខ្ញុំសូមធ្វើការពន្យល់ឱ្យបានច្បាស់លាស់អំពីវិធី និងមូលហេតុដែលយើងខ្ញុំ ប្រមូល រក្សាទុក ចែកចាយ និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។

សេចក្តីជូនដំណឹងនេះ កំណត់យ៉ាងលម្អិតអំពីទំនាក់ទំនងនៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយនឹង Pulse Ecosystems Pte Ltd ដែលជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី (“**PulseCo**”) និងសាខារបស់ពួកគេ។ សេចក្តីជូនដំណឹងនេះ អនុវត្តលើគ្រប់សេវាកម្មទាំងអស់ដែលបានដាក់ឱ្យលោកអ្នកប្រើប្រាស់តាមរយៈ Pulse App (“**Pulse Service**”)។

សេចក្តីជូនដំណឹងនេះប្រាប់លោកអ្នកអំពី៖

- យើងខ្ញុំជាអ្នកណា
- ព័ត៌មានអ្វីដែលយើងខ្ញុំប្រមូល និងមូលហេតុនៃការប្រមូល
- កន្លែងដែលយើងខ្ញុំទទួលបានព័ត៌មានរបស់លោកអ្នក និងអ្នកដែលយើងខ្ញុំចែកចាយព័ត៌មានជាមួយ
- អ្វីដែលលោកអ្នកអាចស្នើសុំឱ្យយើងខ្ញុំធ្វើ និង
- វិធីក្នុងការទាក់ទងមកកាន់យើងខ្ញុំ ប្រសិនបើលោកអ្នកត្រូវការ។

ពីពេលមួយទៅពេលមួយទៀត យើងខ្ញុំអាចនឹងបង្កើតសេវាកម្មថ្មី ឬផ្តល់សេវាកម្មបន្ថែម។ ប្រសិនបើការណែនាំអំពីសេវាកម្មថ្មី ឬសេវាកម្មបន្ថែមទាំងនេះនាំឱ្យមានការផ្លាស់ប្តូរសំខាន់ណាមួយលើវិធីសាស្ត្រដែលយើងខ្ញុំប្រមូល ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក យើងខ្ញុំនឹងផ្តល់ជូនលោកអ្នកនូវព័ត៌មាន លក្ខខណ្ឌ ឬគោលការណ៍បន្ថែម។ លើកលែងតែមានការបញ្ជាក់ផ្សេងទៀត បើមិនដូច្នោះទេនៅពេលដែលយើងខ្ញុំណែនាំសេវាកម្មថ្មី ឬសេវាកម្មបន្ថែម សេវាកម្មទាំងនេះនឹងត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះ។

លក្ខខណ្ឌនៃការប្រើប្រាស់ Pulse App ត្រូវបានកំណត់នៅក្នុងលក្ខខណ្ឌនៃ Pulse របស់យើងខ្ញុំ។

# តើយើងខ្ញុំគឺជាអ្នកណា?

## ជាអ្នកត្រួតពិនិត្យទិន្នន័យរបស់លោកអ្នក

ក្រុមហ៊ុន PulseCo និងក្រុមហ៊ុនធានារ៉ាប់រង ព្រូជិនសល (ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស) ដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសរបស់លោកអ្នក (សូមមើលឧបសម្ព័ន្ធទី ២) គឺជាអ្នកត្រួតពិនិត្យទិន្នន័យដាច់ដោយឡែកផ្សេងទៀត (ក្នុងប្រទេសខ្លះត្រូវបានគេស្គាល់ថាជាអ្នកប្រើប្រាស់ទិន្នន័យ ឬប្រតិបត្តិករទិន្នន័យ) នៃទិន្នន័យផ្ទាល់ខ្លួនដែលបានប្រមូល ឬផ្តុំទុកតាមរយៈការប្រើប្រាស់សេវាកម្ម Pulse របស់លោកអ្នក ទោះបីជា ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេសដំណើរការតែទិន្នន័យដែលចាំបាច់ ដើម្បីអនុវត្តគោលបំណងដូចដែលបានពិពណ៌នានៅក្នុង **“ហេតុអ្វីបានជាយើងខ្ញុំត្រូវការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក?”** ក្នុងផ្នែកខាងក្រោម។

ប្រសិនបើលោកអ្នកទិញផលិតផលធានារ៉ាប់រង ឬចុះឈ្មោះប្រើប្រាស់សេវាកម្មធានារ៉ាប់រងណាមួយ ដែលផ្តល់ដោយ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស ដែលដាក់ឱ្យប្រើប្រាស់ក្នុង Pulse នោះ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស នឹងប្រមូល និងដំណើរការទិន្នន័យរបស់លោកអ្នកសម្រាប់គោលបំណងនេះស្របទៅតាមលក្ខខណ្ឌ និងសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួននេះ។

ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស មិនផ្តុំទុក ប្រមូល ឬដំណើរការទិន្នន័យសុខភាពណាមួយ (ដូចដែលបានកំណត់ខាងក្រោម) ពីការប្រើប្រាស់ Pulse របស់លោកអ្នកនោះទេ។ ប្រសិនបើលោកអ្នកជាអតិថិជនរបស់ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស នោះ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស អាចនឹងប្រមូលទិន្នន័យសុខភាព ដែលជាផ្នែកមួយនៃដំណើរការធានារ៉ាប់រងដើម្បីផ្តល់ឱ្យលោកអ្នកនូវផលិតផល ឬសេវាកម្មធានារ៉ាប់រង ស្របតាមសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។

សម្រាប់ព័ត៌មានទំនាក់ទំនងរបស់អ្នកត្រួតពិនិត្យទិន្នន័យ សូមស្វែងរកនៅក្នុងផ្នែក **“ការធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់លោកអ្នក និងការទាក់ទងមកកាន់យើងខ្ញុំ”** ក្នុងផ្នែកខាងក្រោម។

## ដៃគូសហការរបស់ Pulse

ដៃគូសហការរបស់ Pulse គឺជាដៃគូសហការតិចតួច ដែលបានចុះកិច្ចសន្យាជាមួយលោកអ្នកដោយផ្ទាល់ក្រោមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្តល់សេវាកម្មដោយប្រើឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ រួមមានអ្នកលក់ទំនិញ និងសេវាកម្មនៅលើទីផ្សារ Pulse (Pulse Marketplace) ការវាយតម្លៃសុខភាព និងសេវាកម្មពិនិត្យរោគសញ្ញា (Health Assessment and Symptom Checker Services) សេវាកម្មព័ត៌មានសុខភាពតាមរយៈបច្ចេក

វិទ្យាទូរគមនាគមន៍ (Telemedicine Services) គណនី Pulse (Pulse Wallet) ក្នុងប្រទេសមួយ និងសេវាកម្មផ្សេងទៀតដែលយើងខ្ញុំអាចបន្ថែមទៅក្នុង Pulse App ពីពេលមួយទៅពេលមួយ។

ដៃគូសហការរបស់ Pulse ប្រមូល រក្សាទុក និងដំណើរការព័ត៌មាន ដែលបានមកពីការប្រើប្រាស់សេវាកម្មទាំងនោះរបស់លោកអ្នក ក្នុងនាមជាអ្នកត្រួតពិនិត្យទិន្នន័យឯករាជ្យ។ ដៃគូសហការរបស់ Pulse នឹងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដោយស្របតាមសេចក្តីជូនដំណឹងនៃព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដែលលោកអ្នកអាចរកបានមុនពេលដែលលោកអ្នកប្រើសេវាកម្មដែលពាក់ព័ន្ធ។

ក្រុមហ៊ុន PulseCo ក៏ជាអ្នកត្រួតពិនិត្យទិន្នន័យឯករាជ្យទាក់ទងនឹងទិន្នន័យដែលបានប្រមូល ឬបានទទួលពីការប្រើប្រាស់សេវាកម្មដៃគូសហការរបស់ Pulse របស់លោកអ្នក ហើយក្រុមហ៊ុន PulseCo នឹងដំណើរការទិន្នន័យនេះស្របតាមសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួននេះ។

**តើយើងខ្ញុំប្រមូលទិន្នន័យអ្វីខ្លះ ហើយតើយើងខ្ញុំត្រូវប្រមូលវាពីកន្លែងណា?**

ការផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកគឺធ្វើឡើងដោយស្ម័គ្រចិត្ត។ ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកមិនផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទេ នោះយើងខ្ញុំអាចនឹងមិនចុះឈ្មោះលោកអ្នកសម្រាប់ Pulse App ឬផ្តល់សេវាកម្ម Pulse ឬការប្រើប្រាស់ ឬការចូលទៅកាន់ Pulse App បានទេ។

ទាំងនេះគឺជាទិន្នន័យ និងព័ត៌មានដែលយើងខ្ញុំប្រមូល ឬរក្សាទុកអំពីលោកអ្នក៖

- (ក) ទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ជូន៖
  - ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានទំនាក់ទំនង ដែលរួមមានឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែលរបស់លោកអ្នក ព័ត៌មាននៃការចូលទៅប្រើប្រាស់របស់តតិយភាគីផ្សេងទៀត (ឧទាហរណ៍៖ ការចូលទៅប្រើប្រាស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម) ដែលលោកអ្នកជ្រើសរើស។
  - ព័ត៌មានជីវមាត្រ (Biometric Information) (រួមទាំងរូបភាពលើផ្ទៃមុខ) ដែលលោកអ្នកជ្រើសរើសប្រើប្រាស់ ដែលផ្អែកណាមួយនៃសេវាកម្ម Pulse តម្រូវឱ្យមាន។
  - ភេទ ថ្ងៃខែឆ្នាំកំណើត និង/ឬអាយុរបស់លោកអ្នក (ប្រសិនបើចាំបាច់សម្រាប់ការប្រើប្រាស់សេវាកម្ម ឬដោយមានការយល់ព្រមពីលោកអ្នក)។
  - លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន លិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀតដែលចេញដោយរដ្ឋាភិបាល លិខិតបញ្ជាក់អាសយដ្ឋាន និង/ឬព័ត៌មានផ្សេងទៀតដែលអាចត្រូវបានប្រើប្រាស់ ដើម្បី

កំណត់អំពីអត្តសញ្ញាណរបស់លោកអ្នក (ប្រសិនបើចាំបាច់ក្នុងការប្រើប្រាស់សេវាកម្ម ឬអាចឱ្យយើងខ្ញុំ  
បំពេញកាតព្វកិច្ចស្របច្បាប់របស់យើងខ្ញុំ)។

- កំណត់ត្រានៃទំនាក់ទំនងណាមួយដែលលោកអ្នកមានជាមួយយើងខ្ញុំ រួមមានទាំងជំនួយការខ្យល់ស៊ីប្រូសិមីត្តិផ្ទាល់ខ្លួន (AI Personal Assistant) ឬសន្ទនាតាមអ៊ីនធឺណិត (chatbot)។
- ព័ត៌មានលម្អិតដែលលោកអ្នកផ្តល់ជូន នៅពេលដែលលោកអ្នកជ្រើសរើសឱ្យចូលរួមក្នុងសកម្មភាព  
ណាមួយទាក់ទងនឹងសេវាកម្ម Pulse។
- ព័ត៌មានលម្អិតដែលស្នើសុំដោយដៃគូរសហការ Pulse ជាផ្នែកមួយនៃសេវាកម្មដែលពួកគេផ្តល់ជូន។
- ព័ត៌មានលម្អិតទាក់ទងនឹង ឬការបង្ហាញអំពីសុខភាព សុខុមាលភាព ឬស្ថានភាពសុខភាពរបស់លោក  
អ្នក (ជាមួយ "ទិន្នន័យសុខភាព") ដែលលោកអ្នកបានផ្តល់ឱ្យ ឬត្រូវទទួលបានពីលទ្ធផលនៃការប្រើ  
ប្រាស់សេវាកម្ម Pulse (រួមទាំងកន្លែងដែលលោកអ្នកបានធ្វើសមការ ឬបញ្ចូលព័ត៌មានពីឧបករណ៍  
កម្មវិធី ឬប្រព័ន្ធជាមួយសេវាកម្ម Pulse)។ ប្រសិនបើមានការតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិជា  
ធរមាន ដំណើរការនៃទិន្នន័យសុខភាពនឹងផ្អែកលើការយល់ព្រមរបស់លោកអ្នក។
- ព័ត៌មានលម្អិតទាក់ទងនឹងសមាជិកភាព ការងារ ផែនការ និងការទិញ ឬប្រតិបត្តិការណាមួយនៅលើ  
Pulse App ឬជាផ្នែកមួយនៃសេវាកម្ម Pulse។
- ព័ត៌មានលម្អិតអំពីសារទំនាក់ទំនងរបស់លោកអ្នក (រាប់បញ្ចូលទាំងខ្លឹមសារដែលលោកអ្នកចែក  
រំលែក) តាមរយៈការសន្ទនាលើ Pulse មុខងារនៃការហៅជាសម្លេង ឬជាវីដេអូ។
- ព័ត៌មានលម្អិតអំពីការភ្ជាប់ទំនាក់ទំនងរបស់លោកអ្នក រួមមានបញ្ជីទំនាក់ទំនងរបស់លោកអ្នក និង  
ក្រុមរបស់លោកអ្នក។
- ខ្លឹមសារដែលលោកអ្នកបង្កើត បង្ហោះ បញ្ចូល ចែករំលែក ឬទំនាក់ទំនង នៅពេលប្រើប្រាស់សេវាកម្ម  
Pulse ណាមួយ រួមមានការសន្ទនា ប្រព័ន្ធផ្សព្វផ្សាយ រូបថត មតិយោបល់ និងសម្ភារៈផ្សេងទៀតដែល  
លោកជ្រើសរើសដើម្បីផ្តល់ជូន។
- ព័ត៌មានលម្អិតទាក់ទងនឹងចំណូលចិត្ត ចំណាប់អារម្មណ៍ និងសកម្មភាពដែលលោកអ្នកចូលចិត្ត។
- ព័ត៌មានលម្អិតទាក់ទងនឹងសេវាគណនីអេឡិចត្រូនិច (e-wallet) រួមមានគណនីធនាគារ ព័ត៌មាន  
លម្អិតអំពីប័ណ្ណឥណទាន (debit and credit card) និងព័ត៌មានលម្អិតអំពីវិក្កយបត្រ និងការចែក  
ចាយ។
- ព័ត៌មានលម្អិតទាក់ទងនឹងរង្វាន់ ភាពស្មោះត្រង់ ឬឯកសិទ្ធិលើកម្មវិធី។
- ទិន្នន័យពីការឆ្លើយតបណាមួយដែលលោកអ្នកផ្តល់ឱ្យក្នុងការស្ទង់មតិ។

(ខ) ទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលបានពីប្រភពផ្សេងទៀត៖

- ព័ត៌មានដែលបានប្រើសម្រាប់ការចូលទៅប្រើប្រាស់សេវាកម្មរបស់តតិយភាគី (ឧទាហរណ៍៖ ការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម) ពីអ្នកផ្គត់ផ្គង់ការចូលទៅប្រើប្រាស់នេះ ដែលលោកអ្នកជ្រើសរើសប្រើប្រាស់។
- ទិន្នន័យ (រួមទាំងទិន្នន័យសុខភាព) ពីដៃគូសហការរបស់ Pulse។
- ទិន្នន័យព័ត៌មានភាគីផ្សេងទៀតដែលដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន PulseCo ឬ ក្រុមហ៊ុនព្រូជិនសល នៅក្នុងប្រទេស ឬស្ថាប័នផ្សេងទៀតដែលមានមូលដ្ឋានច្បាប់សមស្របសម្រាប់ចែករំលែកទិន្នន័យនេះ ជាមួយក្រុមហ៊ុន PulseCo។
- ទិន្នន័យពីអ្នកផ្តល់សេវាកម្មដែលចែករំលែកទិន្នន័យផ្ទាល់ខ្លួន ដើម្បីឱ្យយើងខ្ញុំអាចបំពេញនូវកាតព្វកិច្ចស្របច្បាប់របស់យើងខ្ញុំ។

(គ) ទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំប្រមូលបានដោយស្វ័យប្រវត្តិនៅពេលលោកអ្នកប្រើសេវាកម្ម Pulse៖

- ព័ត៌មានលម្អិតទាក់ទងនឹងឧបករណ៍របស់លោកអ្នក និងការប្រើប្រាស់សេវាកម្ម Pulse។
- ទិន្នន័យពីការប្រកួតប្រជែង ឬសកម្មភាពនានានៅក្នុងសេវាកម្ម Pulse ដែលអ្នកបានយល់ព្រម។
- ទិន្នន័យដែលទទួលបានតាមរយៈសកម្មភាពរបស់លោកអ្នកនៅពេលប្រើប្រាស់សេវាកម្ម Pulse រួមមានទិន្នន័យប្រតិបត្តិការដែលទាក់ទងនឹងការទិញ និងប្រតិបត្តិការ។
- ទិន្នន័យទាក់ទងនឹងការប្រើប្រាស់ និងការប្រាស្រ័យទាក់ទងដទៃទៀតរបស់លោកអ្នកជាមួយសេវាកម្ម Pulse ព័ត៌មានដែលទាក់ទងនឹងអាកប្បកិរិយា ចំណង់ចំណូលចិត្តនៃការផ្សាយពាណិជ្ជកម្ម ចំណង់ចំណូលចិត្តនៃការទិញរបស់លោកអ្នក និងការទំនាក់ទំនងរបស់លោកអ្នកជាមួយនឹងយើងខ្ញុំ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស ឬសមាជិកដទៃទៀតនៃក្រុមព្រូជិនសល ឬដៃគូសហការ Pulse។
- រាល់ការសន្ទនា ប្រវត្តិនៃការហៅជាសម្លេង ឬជាវីដេអូ។
- ទិន្នន័យទាក់ទងនឹងទីតាំង។
- ឧបករណ៍ចល័ត និងព័ត៌មានភ្ជាប់ ព័ត៌មានអំពីការចរាចរណ៍នៃទិន្នន័យ អាសយដ្ឋាន IP របស់លោកអ្នក ពេលវេលានៃការចូលប្រើប្រាស់ ប្រវត្តិនៃការស្វែងរកទិន្នន័យ ការកំណត់ភាសា ព័ត៌មានដែលទាក់ទងជាមួយនឹងការចូលទៅប្រើប្រាស់របស់តតិយភាគី និង/ឬ ព័ត៌មានគេហទំព័រ។ល។

(ឃ) ទិន្នន័យផ្ទាល់ខ្លួន ដែលយើងខ្ញុំប្រមូលតាមរយៈខ្ទុយីស៍ (cookies) ឬតាមបច្ចេកវិទ្យាស្រដៀងគ្នាផ្សេងទៀត។

ចំណុចទាំងនេះអាចមានដូចខាងក្រោម ឧទាហរណ៍៖ (ដូចដែលអាចអនុវត្តបាន)៖

- ពេលវេលាចូលប្រើប្រាស់ ភាពញឹកញាប់ និងរយៈពេលនៃការចូល/ការប្រើប្រាស់ Pulse App និងសេវាកម្ម Pulse។
- ទិន្នន័យអំពីសកម្មភាពរបស់លោកអ្នក និងការប្រាស្រ័យទាក់ទងជាមួយនឹងដៃគូផ្សាយពាណិជ្ជកម្មរបស់យើងខ្ញុំ (ប្រសិនបើមាន)។
- គម្រូ ឬប្រភេទនៃឧបករណ៍ដែលលោកអ្នកបានប្រើប្រាស់ ប្រព័ន្ធកំណែនាំនៃប្រតិបត្តិការ ប្រភេទនៃកម្មវិធីស្វែងរក និងការកំណត់ លេខសម្គាល់ឧបករណ៍ លេខសម្គាល់នៃការផ្សព្វផ្សាយ (ប្រសិនបើមាន) និងទិន្នន័យដែលទាក់ទងនឹងខ្វីយីស៍ (cookies) ផ្សេងទៀត។
- ទិន្នន័យទាក់ទងនឹងទីតាំង។

(ង) ទិន្នន័យសុខភាព

ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស មិនមែនជាអ្នកគ្រប់គ្រងទិន្នន័យទាក់ទងនឹងទិន្នន័យសុខភាពរបស់លោកអ្នកទេ។ ក្រុមហ៊ុន PulseCo និងដៃគូសហការ Pulse ដែលពាក់ព័ន្ធ គឺជាអ្នកត្រួតពិនិត្យទិន្នន័យដាច់ដោយឡែកនៃទិន្នន័យសុខភាពរបស់លោកអ្នក។

ករណីមានការតម្រូវដោយច្បាប់ជាធរមាន ក្រុមហ៊ុន PulseCo នឹងស្នើសុំការយល់ព្រមជាក់លាក់មួយរបស់លោកអ្នក ដើម្បីដំណើរការទិន្នន័យសុខភាព។ ក្រុមហ៊ុន PulseCo ទាមទារការព្រមព្រៀងដោយឡែកពីគ្នានៅពេលដែលលោកអ្នកមានសកម្មភាពដែលនាំទៅដល់ការប្រមូល ការរក្សា ការប្រើប្រាស់ ឬបញ្ចេញទិន្នន័យសុខភាព។ លោកអ្នកអាចបញ្ឈប់ការព្រមព្រៀងរបស់លោកអ្នកនៅពេលណាមួយ ដោយទាក់ទងទៅមន្ត្រីផ្នែកឯកជនភាពរបស់ក្រុមហ៊ុន PulseCo សូមមើល **“ការធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់លោកអ្នក និងការទាក់ទងមកកាន់យើងខ្ញុំ”** នៅផ្នែកខាងក្រោម។

លើសពីនេះទៀត លោកអ្នកក៏មានសិទ្ធិស្នើសុំឱ្យយើងខ្ញុំលុបទិន្នន័យសុខភាពរបស់លោកអ្នក ដោយមិនគិតថាច្បាប់ក្នុងស្រុកផ្តល់ឱ្យលោកអ្នកនូវសិទ្ធិនេះដែរ ឬទេ លើកលែងតែយើងខ្ញុំមានកាតព្វកិច្ចផ្លូវច្បាប់ ឬត្រូវការរក្សាទុកទិន្នន័យនេះ។

(ច) ខ្វីយីស៍ (Cookies) និងប៊ីខុន (Beacons)

នៅពេលដែលលោកអ្នកប្រើប្រាស់សេវាកម្ម Pulse យើងខ្ញុំអាចនឹងប្រើខ្វីយីស៍ (cookies) និងបច្ចេកវិទ្យាស្រដៀងគ្នាដើម្បីផ្តល់ជូនលោកអ្នកនូវបទពិសោធន៍អ្នកប្រើប្រាស់ដ៏ប្រសើរ រហ័ស និងសុវត្ថិភាពជាងមុន ឬបង្ហាញលោកអ្នកនូវការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន។ ខ្វីយីស៍ (cookies) គឺជាបណ្តុំឯកសារអត្ថបទតូចៗ ដែលបង្កើតឡើង

ដោយស្វ័យប្រវត្តិដោយកម្មវិធីស្វែងរករបស់លោកអ្នក ហើយត្រូវបានរក្សាទុកនៅលើឧបករណ៍របស់លោកអ្នក នៅពេលដែលលោកអ្នកប្រើសេវាកម្ម Pulse។

លោកអ្នកមានសិទ្ធិក្នុងបញ្ឈប់ការប្រើប្រាស់ខ្លឹមសារ (cookies) និងបច្ចេកវិទ្យាស្រដៀងគ្នា ប្រសិនបើវាត្រូវបានគាំទ្រដោយឧបករណ៍របស់អ្នក។ លោកអ្នកអាចគ្រប់គ្រងលើការកំណត់ខ្លឹមសារ (cookies) របស់លោកអ្នកនៅក្នុងការកំណត់ដែលមាននៅក្នុងឧបករណ៍។

ប្រសិនបើលោកអ្នកសម្រេចចិត្តមិនឱ្យយើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មតាមរយៈខ្លឹមសារ (cookies) (និងបច្ចេកវិទ្យាស្រដៀងគ្នា) នេះមិនមែនមានន័យថាយើងខ្ញុំនឹងមិនបង្ហាញការផ្សាយពាណិជ្ជកម្មដល់លោកអ្នកនោះទេ។ វាមានន័យថា ការផ្សាយពាណិជ្ជកម្មទាំងនេះនឹងមិនមានភាពផ្ទាល់ខ្លួនសម្រាប់លោកអ្នកក្នុងការប្រើខ្លឹមសារ (cookies) របស់ភាគីទីមួយ ឬតតិយភាគី កម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិត (web beacons) ឬបច្ចេកវិទ្យាស្រដៀងគ្នាទេ។

### តើមូលហេតុអ្វី ដែលយើងខ្ញុំត្រូវការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក?

#### ក្រុមហ៊ុន PulseCo:

- ដើម្បីដំណើរការនៃការចុះឈ្មោះរបស់លោកអ្នក និងផ្តល់ឱ្យលោកអ្នកនូវលក្ខណៈពិសេសនៃមុខងារនិងសេវាកម្មដែលមាននៅក្នុងសេវាកម្ម Pulse។
- ដើម្បីសម្រួលដល់ការទិញ ឬការធ្វើប្រតិបត្តិការ។
- ដើម្បីដំណើរការសំណើដែលធ្វើឡើងដោយលោកអ្នកតាមរយៈសេវាកម្ម Pulse។
- ដើម្បីគ្រប់គ្រងលើ ភាពស្មោះត្រង់ ឬឯកសិទ្ធិលើកម្មវិធី។
- សម្រាប់ដំណើរការទាក់ទងនឹងគោលបំណងអាជីវកម្មផ្ទៃក្នុងរបស់យើងខ្ញុំ ការកែលម្អ និងការអភិវឌ្ឍសេវាកម្ម Pulse និងការស្រាវជ្រាវ និងការអភិវឌ្ឍនៃការវិភាគទិន្នន័យ បច្ចេកវិទ្យាអនាគត ផលិតផលសេវាកម្ម មុខងារ និងលក្ខណៈពិសេស (រួមទាំងផលិតផលដែលដំណើរការដោយខ្លួនរក្សាលសិប្បនិម្មិត (AI powered products) លក្ខណៈពិសេស និងសេវាកម្ម)។
- ដើម្បីជាកំណត់សម្គាល់ភាពផ្ទាល់ខ្លួន តម្រូវតាមការចង់បាន និងបម្រើឱ្យការប្រើប្រាស់ និងបទពិសោធន៍នៃការប្រើប្រាស់សេវាកម្ម Pulse រួមមានការផ្តល់ជូនការផ្សព្វផ្សាយផ្ទាល់ខ្លួន និងតម្រូវតាមការចង់បាន ការការផ្តល់ជូនផលិតផល និងសេវាកម្ម និងព័ត៌មានជំនួយ។
- យើងខ្ញុំក៏អាចប្រើឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់លោកអ្នក ដើម្បីផ្ញើសារផ្ទាល់ខ្លួន ផ្សព្វផ្សាយពីការផ្តល់ជូន និងខ្លឹមសារដែលត្រូវនឹងអ្នកអំពីសេវាកម្ម Pulse ផលិតផល និងសេវាកម្មរបស់ ក្រុមហ៊ុនយើង

ដិនសលនៅក្នុងប្រទេស និង/ឬ ដៃគូសហការរបស់ Pulse ឬផលិតផល និងសេវាកម្មរបស់តតិយភាគី (ដែលទាក់ទងនឹងសុខភាព សុខុមាលភាព អាហារូបត្ថម្ភ របៀបរស់នៅ ហិរញ្ញវត្ថុ និង/ឬធានារ៉ាប់រង)។ យើងខ្ញុំអាចនឹងចែករំលែកឈ្មោះរបស់លោកអ្នក និងព័ត៌មានដើម្បីទំនាក់ទំនង ជាមួយនឹងសាខារបស់ក្រុមហ៊ុន PulseCo ផ្សេងទៀតដើម្បីឱ្យពួកគេអាចលក់នូវផលិតផល និងសេវាកម្មប្រភេទដូចគ្នា។ ក្នុងករណីដែលតម្រូវដោយច្បាប់ជាធរមាន យើងខ្ញុំប្រើ និងចែករំលែកឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់លោកអ្នក សម្រាប់តែគោលបំណងទីផ្សារដោយមានការយល់ព្រមពីលោកអ្នក (បើមិនដូច្នោះទេ យើងខ្ញុំមិនអាចប្រើ ឬចែករំលែកទិន្នន័យបានទេ)។

- នៅពេលមានការអនុញ្ញាត និងដោយមានការយល់ព្រមជាក់លាក់ពីលោកអ្នក ដែលតម្រូវដោយច្បាប់ជាធរមាន យើងខ្ញុំអាចនឹងប្រើប្រាស់ទិន្នន័យសុខភាពរបស់លោកអ្នកដើម្បីកំណត់ពីការផ្តល់ជូនផ្ទាល់ខ្លួន ការផ្សព្វផ្សាយសារផ្ទាល់ខ្លួន និងតាមការស្នើសុំរបស់លោកអ្នក។
- ដើម្បីជួយដល់លោកអ្នកក្នុងការត្រួតពិនិត្យ និងកែលម្អការគ្រប់គ្រងសុខភាព និងសុខុមាលភាពទូទៅរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង ដែលរួមមានការផ្តល់នូវទន្ទាប់ (tailored nudges) និងការផ្តល់យោបល់ដល់លោកអ្នក។
- ដើម្បីអនុញ្ញាតឱ្យលោកអ្នកចុះឈ្មោះជាមួយដៃគូសហការ Pulse ដែលលោកអ្នកជ្រើសរើស។
- ដើម្បីជួយលោកអ្នកក្នុងការគ្រប់គ្រង និងផ្សារភ្ជាប់លោកអ្នកជាមួយបញ្ជីសហគមន៍ និងបញ្ជីផ្សាយដែលពាក់ព័ន្ធ។
- ដើម្បីដំណើរការ និងទាក់ទងជាមួយលោកអ្នកអំពីការចូលរួមរបស់អ្នកនៅក្នុងព្រឹត្តិការណ៍នានា ការផ្សព្វផ្សាយ ក្រុមដែលត្រូវបានយកទុកដាក់ ការសិក្សាស្រាវជ្រាវ ការប្រកួតប្រជែង ការបំពេញបន្ថែមនូវរង្វាន់ ការស្ទង់មតិ ផលិតកម្ម ឬសកម្មភាពស្រដៀងគ្នា ដែលទាក់ទងនឹងសេវាកម្ម Pulse។
- ដើម្បីអនុញ្ញាតឱ្យលោកអ្នកចែករំលែកខ្លឹមសារ និងយោបល់ និងធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ដទៃទៀតនៃសេវាកម្ម Pulse។
- ដូចដែលយើងជឿជាក់ថាចាំបាច់ ឬសមរម្យ ដើម្បីតាមដាន អនុវត្ត ឬផ្ទៀងផ្ទាត់ការអនុវត្តរបស់លោកអ្នកជាមួយនឹងលក្ខខណ្ឌនៃសេវាកម្ម Pulse និងដើម្បីការពារផលប្រយោជន៍ស្របច្បាប់ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន PulseCo។
- ដើម្បីទំនាក់ទំនងជាមួយលោកអ្នក និងផ្តល់ការគាំទ្រសេវាកម្មអតិថិជនដែលពាក់ព័ន្ធដល់លោកអ្នក។
- ដើម្បីជួយសម្រួលការផ្តល់ព័ត៌មានថ្មីៗ ការគាំទ្រផលិតផល និងសេវាកម្មផ្សេងៗទៀតដល់លោកអ្នកដែលទាក់ទងនឹង Pulse App។
- ដើម្បីជូនដំណឹងដល់លោកអ្នកអំពីការផ្លាស់ប្តូរសេវាកម្ម Pulse។



- សម្រាប់គោលបំណងរដ្ឋបាលផ្ទៃក្នុង និងការរក្សាទុកកំណត់ត្រា។
- សម្រាប់គោលបំណងនៃការស្វែងរក ការស៊ើបអង្កេត ការការពារ និងការដោះស្រាយការក្លែងបន្លំ បទឧក្រិដ្ឋ សកម្មភាពខុសច្បាប់ផ្សេងទៀត ឬបញ្ហាសន្តិសុខ ឬបញ្ហាបច្ចេកទេស។
- ដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ Pulse App។
- ដើម្បីអនុវត្តតាមកាតព្វកិច្ចនានាដែលស្ថិតក្រោមច្បាប់ជាធរមាន ជាអាទិ៍ការប្រឆាំងការសំអាតប្រាក់ និងកាតព្វកិច្ចយកចិត្តទុកដាក់ស្គាល់អតិថិជន។ និង
- ដើម្បីភ្ជាប់អត្តសញ្ញាណ Pulse របស់លោកអ្នកជាមួយគណនីអតិថិជនដែលមានស្រាប់នៅ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស និងភ្នាក់ងារដែលបម្រើលោកអ្នក។

**ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស**

- ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស មានបំណងប្រើប្រាស់ឈ្មោះ និងព័ត៌មានសម្រាប់ទំនាក់ទំនងរបស់លោកអ្នក ដើម្បីធ្វើការផ្សព្វផ្សាយពិសេស និង/ឬ សម្ភារៈដែលទាក់ទងនឹងផលិតផល និងសេវាកម្មផ្ទាល់ខ្លួន ឬតាមតម្រូវការ និង/ឬ ផលិតផល និងសេវាកម្មពីដៃគូរបស់ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស (ទាក់ទងនឹងសុខភាព សុខុមាលភាព អាហាររូបត្ថម្ភ របៀបរស់នៅ ហិរញ្ញវត្ថុ និង/ឬ ធានារ៉ាប់រង) នៅពេលដែលតម្រូវដោយច្បាប់ជាធរមាន ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស នឹងប្រើឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់លោកអ្នកសម្រាប់គោលបំណងទីផ្សារតែប៉ុណ្ណោះ ដោយមានការយល់ព្រមពីអ្នក (បើមិនដូច្នោះយើងខ្ញុំមិនអាចប្រើប្រាស់ទិន្នន័យបាននោះទេ)។
- ដើម្បីដាក់កំណត់សម្គាល់ភាពផ្ទាល់ខ្លួន តម្រូវតាមការចង់បាន និងបម្រើឱ្យការប្រើប្រាស់ និងបទពិសោធន៍នៃទំនិញ និងការផ្តល់ឱ្យរបស់ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស រួមមានការផ្តល់ជូនការផ្សព្វផ្សាយផ្ទាល់ខ្លួន និងការផ្តល់ជូនតម្រូវតាមចង់បាន ផលិតផល និងសេវាកម្មដូចជាការផ្តល់ជូនរួមបញ្ចូលគ្នារវាងផលិតផលធានារ៉ាប់រង និងសេវាកម្ម Pulse ផ្សេងទៀត និងការណែនាំ។
- សម្រាប់ការកែលម្អ និងអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុ ឬផលិតផល និងសេវាកម្មធានារ៉ាប់រង។ និង
- ដើម្បីអនុវត្តការវិភាគទិន្នន័យ និងការផ្សព្វផ្សាយ រួមមានការផ្សព្វផ្សាយទីផ្សារ។

**តើអ្វីទៅជាភាពសមស្របទៅតាមច្បាប់របស់យើងខ្ញុំសម្រាប់ការប្រើប្រាស់ទិន្នន័យរបស់លោកអ្នក?**

ក្រុមហ៊ុន PulseCo និង ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស ត្រូវពឹងផ្អែកលើមូលដ្ឋានច្បាប់មួយ ឬច្រើនសម្រាប់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក រួមមាន៖

- នៅពេលដែលដំណើរការមានភាពចាំបាច់ ក្នុងការធ្វើកិច្ចសន្យាជាមួយលោកអ្នក និងផ្តល់ជូនលោកអ្នកជាមួយនឹងសេវាកម្ម ដែលលោកអ្នកត្រូវការស្របតាមខ និងលក្ខខណ្ឌនៃ Pulse។
- ផលប្រយោជន៍ស្របច្បាប់ដែលទាមទារដោយយើងខ្ញុំ ឬតតិយភាគី ដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ (លើកលែងតែផលប្រយោជន៍ដែលត្រូវបានបដិសេធដោយសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់លោកអ្នក)។
- ប្រសិនបើលោកអ្នកបានផ្តល់ការយល់ព្រមចំពោះវិសាលភាពដែលកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឧទាហរណ៍៖ ច្បាប់ និងបទប្បញ្ញត្តិ អាចតម្រូវឱ្យមានការយល់ព្រមរបស់លោកអ្នកសម្រាប់ដំណើរការទិន្នន័យសុខភាព ដំណើរការដែលពាក់ព័ន្ធនឹងការសម្រេចចិត្តស្វ័យប្រវត្តិ ឬការធ្វើឱ្យប្រសើរឡើង និង/ឬ ដំណើរការទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងទីផ្សារ និងផ្សព្វផ្សាយ។
- ដំណើរការគឺមានភាពចាំបាច់សម្រាប់ការប្រតិបត្តិតាមកាតព្វកិច្ចស្របច្បាប់ ដែលក្រុមហ៊ុន PulseCo ជាកម្មវត្ថុ;
- លក្ខណៈវិនិច្ឆ័យស្របច្បាប់ផ្សេងទៀតដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់ជាធរមាន។

**តើយើងខ្ញុំចែករំលែកព័ត៌មានរបស់លោកអ្នកជាមួយអ្នកណា?**

ព័ត៌មាននៃ Pulse App

ទិន្នន័យផ្ទាល់ខ្លួនខាងក្រោមនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅលើ Pulse App៖ ឈ្មោះរបស់លោកអ្នក និង/ឬ ឈ្មោះអ្នកប្រើប្រាស់ រូបភាព និងព័ត៌មានផ្សេងទៀតនៅលើទំព័រប្រវត្តិរបស់លោកអ្នក។

ទិន្នន័យផ្ទាល់ខ្លួនដែលលោកអ្នកអាចជ្រើសរើសចែករំលែក

ទិន្នន័យផ្ទាល់ខ្លួនខាងក្រោមនឹងត្រូវបានចែករំលែកជាមួយអ្នកប្រើប្រាស់ Pulse App ផ្សេងទៀតដូចខាងក្រោម៖

- លោកអ្នកចែករំលែកសារទំនាក់ទំនង និងខ្លឹមសារផ្សេងទៀតរបស់លោកអ្នកជាមួយអ្នកប្រើប្រាស់ Pulse App ដែលជាផ្នែកមួយនៃការប្រើប្រាស់សេវាកម្ម Pulse។
- លោកអ្នកអនុញ្ញាតឱ្យសេវាកម្ម Pulse ចែករំលែកព័ត៌មានជាក់លាក់ ឬទិន្នន័យជាក់លាក់ទៅដៃគូសហការ Pulse ដើម្បីឱ្យដៃគូសហការ Pulse ផ្តល់សេវាកម្មដល់លោកអ្នក ឬបង្កើនសមត្ថភាពក្នុងការផ្តល់សេវាកម្មរបស់ពួកគេដល់លោកអ្នក។ នេះអាចរួមបញ្ចូលទិន្នន័យសុខភាពរបស់អ្នកដែលត្រូវបានផ្តល់ទៅឱ្យដៃគូ Pulse ដទៃទៀត ដែលផ្តល់សេវាកម្មទាក់ទងនឹងសុខភាពដល់លោកអ្នក។
- នៅពេលដែលលោកអ្នកចូលរួមក្នុងការប្រកួតប្រជែង ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទាក់ទងនឹងការប្រកួតប្រជែងនោះនឹងអាចមើលឃើញដល់អ្នកចូលរួមទាំងអស់ដែលមានការប្រកួតប្រជែងដូចគ្នា។

អ្នកដែលយើងខ្ញុំអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក

យើងខ្ញុំអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយនិងអ្នកទទួលដូចខាងក្រោម ទៅតាមភាពចាំបាច់សម្រាប់ពួកគេ ដើម្បីជួយយើងខ្ញុំក្នុងការបំពេញគោលបំណងខាងលើ ឬស្របតាមការយល់ព្រមណាមួយដែលលោកអ្នកបានផ្តល់ឱ្យរួមមាន អ្នកផ្តល់សេវាកម្ម គណនេយ្យករ សវនករ សេវាកម្មព័ត៌មានវិទ្យា (IT) និងអ្នកផ្តល់វេទិកា (platform providers) អន្តរការី អ្នកផ្តល់ធានារ៉ាប់រង អ្នកគ្រប់គ្រងការវិនិយោគ ភ្នាក់ងារ អ្នកទទួលប្រាក់សោធននិវត្តន៍ (និងអ្នកពាក់ព័ន្ធផ្សេងទៀត) អ្នកប្រឹក្សាយោបល់ អ្នកណែនាំ អ្នកជ្រើសរើសផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង/តតិយភាគី ដែលបានជ្រើសរើស អ្នកផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីប្រឹក្សាច្បាប់។

យើងខ្ញុំអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនៅពេលយើងខ្ញុំជឿជាក់ថា វាចាំបាច់សម្រាប់យើងខ្ញុំ ដើម្បីអនុវត្តស្របតាមកាតព្វកិច្ចច្បាប់ក្រោមច្បាប់ជាធរមាន ឬឆ្លើយតបទៅនឹងនីតិវិធីច្បាប់ដែលមានសុពលភាព ដូចជាដីកាឆែកឆេរ សេចក្តីសម្រេចរបស់តុលាការ ឬដីកាកោះហៅ។ យើងខ្ញុំក៏អាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក នៅពេលដែលយើងខ្ញុំជឿជាក់ថាវាចាំបាច់សម្រាប់គោលបំណងរបស់យើងខ្ញុំផ្ទាល់ ឬផលប្រយោជន៍របស់តតិយភាគី ទាក់ទងនឹងសន្តិសុខជាតិ ការអនុវត្តច្បាប់ វិវាទ ការស៊ើបអង្កេតព្រហ្មទណ្ឌ ការពារសុវត្ថិភាពរបស់បុគ្គលណាម្នាក់ ឬដើម្បីការពារពីការស្លាប់ ឬគ្រោះថ្នាក់ដល់រាងកាយ។

យើងខ្ញុំអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយសាខាក្រុមហ៊ុន PulseCo ផ្សេងទៀត ដែលចាំបាច់ដើម្បីអនុវត្តប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើងខ្ញុំ និងអាចឱ្យយើងខ្ញុំរក្សា និងផ្តល់សេវាកម្ម Pulse ដល់លោកអ្នក ក៏ដូចជាសម្រាប់គោលបំណងទីផ្សារដូចដែលបានរៀបរាប់នៅក្នុង **“ហេតុអ្វីយើងខ្ញុំត្រូវការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក?”** ផ្នែកខាងលើ។

យើងខ្ញុំអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយអ្នកទិញពិតប្រាកដ ឬអ្នកទទួលប្រសិនបើយើងខ្ញុំមានការពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នា លទ្ធកម្ម ការរៀបចំឡើងវិញ ការលក់ទ្រព្យសម្បត្តិ ឬប្រតិបត្តិការសាជីវកម្មស្រដៀងគ្នាផ្សេងទៀត រួមទាំងគោលបំណងនៃការយកចិត្តទុកដាក់។

**តើយើងខ្ញុំអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនៅទីណា?**

យើងខ្ញុំអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងប្រទេសផ្សេងទៀត ក្រៅពីប្រទេសដែលលោកអ្នករស់នៅ។ យើងខ្ញុំអាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក យើងខ្ញុំនឹងប្រើប្រាស់ការការពារសុវត្ថិភាពសមស្រប និងស្របតាមច្បាប់នៃប្រទេសដែលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានផ្ទេរ។

## តើយើងរក្សាទិន្នន័យរបស់លោកអ្នកឱ្យមានសុវត្ថិភាពបានយ៉ាងដូចម្តេច?

- យើងខ្ញុំមានគោលការណ៍ និងស្តង់ដារសុវត្ថិភាព ដែលអាចឱ្យយើងខ្ញុំគ្រប់គ្រងទិន្នន័យរបស់លោកអ្នកឱ្យមានសុវត្ថិភាព។
- យើងខ្ញុំប្រើប្រាស់ការបំប្លែងកូដ (encryption) នៅពេលទិន្នន័យរបស់លោកអ្នកត្រូវបានរក្សាទុក និងបញ្ជូនឆ្លងកាត់បណ្តាញ។
- យើងខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសហការរបស់យើងខ្ញុំដើម្បីធានាថា ពួកគេផ្តល់នូវការការពារកម្រិតដូចគ្នាចំពោះទិន្នន័យដែលពួកគេកាន់កាប់ដោយខ្លួនឯង ឬដំណើរការក្នុងនាមយើងខ្ញុំ រួមទាំងតាមរយៈការយកចិត្តទុកដាក់ស្គាល់ និងការវាយតម្លៃផលប៉ះពាល់ភាពឯកជន។
- យើងខ្ញុំគ្រប់គ្រង និងត្រួតពិនិត្យអ្នកដែលមានសិទ្ធិទទួលបានព័ត៌មានរបស់លោកអ្នកទាំងក្នុង និងក្រៅ Pulse App តាមរយៈការត្រួតពិនិត្យ និងការកំណត់អត្តសញ្ញាណនៃបច្ចេកទេស។ និង
- យើងខ្ញុំមានផែនការលម្អិតសម្រាប់ព្រឹត្តិការណ៍ដែលមិនបានប្រាប់ទុកជាមុន រួមទាំងការវាយការណ៍ (ដែលតម្រូវឱ្យធ្វើដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន) ការរំលោភបំពានណាមួយដែលអាចពាក់ព័ន្ធនឹងទិន្នន័យរបស់លោកអ្នក។

## តើយើងខ្ញុំ ត្រូវរក្សាទុកទិន្នន័យរបស់អ្នករយៈពេលប៉ុន្មាន?

យើងខ្ញុំរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក នៅពេលណាដែលចាំបាច់ ដើម្បីផ្តល់ជូនលោកអ្នកនូវសេវាកម្ម Pulse និងសម្រាប់គោលបំណងអាជីវកម្មស្របច្បាប់ និងចាំបាច់ ដូចជាការថែរក្សាការអនុវត្តសេវាកម្ម Pulse ធ្វើការសម្រេចចិត្តលើអាជីវកម្មទាក់ទងនឹងការជម្រុញនូវទិន្នន័យអំពីសេវាកម្ម និងផលិតផលថ្មីដោយស្របតាមកាតព្វកិច្ចផ្លូវច្បាប់ និងការដោះស្រាយវិវាទ។

សម្រាប់រយៈពេលដែលយើងខ្ញុំរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក មានចែងដូចខាងក្រោម៖

- រហូតដល់វាត្រូវបានទាមទារសម្រាប់គោលបំណង។
- រហូតដល់មានការទាមទារដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- សម្រាប់គោលបំណងធ្វើអាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុន PulseCo និង ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស ដែលពាក់ព័ន្ធ។

ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនឹងត្រូវបានលុបចេញ ឬមិនអាចសម្គាល់បាន បន្ទាប់ពីរយៈពេលនៃការរក្សាទុកដែលពាក់ព័ន្ធបានផុតកំណត់។

**តើលោកអ្នកអាចធ្វើអ្វីបាន?**

- ពេលដែលដំណើរការផ្នែកលើការព្រមព្រៀងរបស់លោកអ្នក លោកអ្នកអាចបញ្ឈប់ការព្រមព្រៀងសម្រាប់ការប្រមូល ការប្រើប្រាស់ ឬការបញ្ចេញទិន្នន័យនៃព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដោយទាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មាន ដូចមានចែងក្នុងសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួននេះ។ ទោះបីជាលោកអ្នកបញ្ឈប់ការព្រមព្រៀងក៏ដោយ ក៏យើងខ្ញុំនៅតែអាចប្រមូល រក្សាទុក ប្រើប្រាស់ ឬបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ប្រសិនបើមានការតម្រូវពីច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
- លោកអ្នកអាចធ្វើការផ្លាស់ប្តូរចំណង់ចំណូលចិត្ត នៅពេលដែលលោកអ្នកបានផ្តល់ការយល់ព្រមដាក់លាក់មួយ។ ករណីនេះអាចមានការប្រែប្រួលអាស្រ័យលើទឹកដីដែលលោកអ្នកកំពុងរស់នៅ និងអាចរាប់បញ្ចូលជាអាទិ៍ ការបដិសេធក្នុងការទទួលយកនូវទីផ្សារ និងសម្ភារៈផ្សព្វផ្សាយផ្សេងទៀត ការធ្វើសេចក្តីសម្រេចចិត្តដោយស្វ័យប្រវត្តិ ការប្រើប្រាស់ព័ត៌មានសំខាន់ និងការផ្ទេរប្រាក់ទៅក្រៅប្រទេស។ ដើម្បីធ្វើការផ្លាស់ប្តូរលោកអ្នកអាចប្រើប្រាស់លក្ខណៈពិសេសនៃឯកជនភាពនៅក្នុងសេវាកម្ម Pulse ឬតាមរបៀបដែលបានបញ្ជាក់នៅក្នុងផ្នែក **“ការធ្វើបច្ចុប្បន្នភាពនៃព័ត៌មានលម្អិត និងការទាក់ទងមកយើងខ្ញុំ”**។
- លោកអ្នកក៏អាច (ករណីដែលច្បាប់ក្នុងប្រទេសផ្តល់ឱ្យលោកអ្នកនូវសិទ្ធិ)៖
  - ស្នើសុំយើងខ្ញុំបញ្ឈប់ថតចម្លង និង/ឬ ការចូលទៅដំណើរការព័ត៌មាន ដែលយើងខ្ញុំបានរក្សាទុកដែលទាក់ទងនឹងសេវាកម្ម Pulse (លោកអ្នកអាចនឹងធ្វើការស្នើសុំព័ត៌មានណាមួយ ដែលគ្រប់គ្រងដោយដៃគូសហការរបស់ Pulse ដែលពួកគេដើរតួជាអ្នកត្រួតពិនិត្យទិន្នន័យដោយផ្ទាល់)។
  - ស្នើសុំឱ្យយើងខ្ញុំកែប្រែទិន្នន័យណាមួយដែលមិនត្រឹមត្រូវ មិនពេញលេញ ផុតកំណត់ និង/ឬបំភាន់ លើកលែងតែក្នុងករណីដែលសំណើនេះមិនសមហេតុផល។
  - ស្នើសុំឱ្យយើងខ្ញុំលុបទិន្នន័យរបស់លោកអ្នក (លើកលែងតែយើងខ្ញុំត្រូវបានអនុញ្ញាតដោយស្របច្បាប់ ឬតម្រូវឱ្យធ្វើការរក្សាទិន្នន័យផ្ទាល់ខ្លួនដាក់លាក់មួយ)។
  - ស្នើសុំឱ្យយើងខ្ញុំដាក់កម្រិតលើការប្រើប្រាស់ទិន្នន័យរបស់លោកអ្នក។
  - ស្នើសុំឱ្យយើងខ្ញុំផ្តល់ជូនលោកអ្នកនូវច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនដាក់លាក់មួយ នៅក្នុងទម្រង់ដែលអាចត្រូវចែករំលែកជាមួយអ្នកដទៃ និងអាចធ្វើទៅបានតាមលក្ខណៈបច្ចេកទេស ដើម្បីបញ្ជូនទិន្នន័យផ្ទាល់ខ្លួនទៅអ្នកត្រួតពិនិត្យទិន្នន័យផ្សេងទៀត។
- លោកអ្នកក៏អាច (ករណីដែលច្បាប់ក្នុងប្រទេសផ្តល់ឱ្យលោកអ្នកនូវសិទ្ធិ) ដាក់ពាក្យបណ្តឹងជាមួយនិយតករទិន្នន័យឯកជន។

## ព័ត៌មានកុមារ

Pulse App មិនត្រូវបានបង្កើតសម្រាប់អ្នកដែលមានអាយុក្រោម ១៨ នោះទេ។ យើងខ្ញុំមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ។ Pulse App អាចនឹងស្នើសុំឪពុកម្តាយ ដើម្បីផ្តល់ឱ្យនូវទិន្នន័យកូនរបស់ពួកគេដែលជាតម្រូវការនៃការផ្តល់សេវា ម៉្យាងវិញទៀតយើងខ្ញុំមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកដែលមានអាយុក្រោម ១៨ឆ្នាំ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ/អាណាព្យាបាលស្របច្បាប់នោះទេ (សូមមើល **“ការធ្វើសកម្មភាពតំណាងឱ្យអ្នកណាម្នាក់?”** ផ្នែកខាងក្រោម)។ ប្រសិនបើលោកអ្នកជឿជាក់ថាយើងខ្ញុំបានប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ ឬយើងបានប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំដោយគ្មានការយល់ព្រមពីឪពុកម្តាយ/អាណាព្យាបាលស្របច្បាប់ សូមធ្វើការជូនដំណឹងដល់យើងខ្ញុំតាមរយៈព័ត៌មានលម្អិតនៅក្នុង **“ការធ្វើបច្ចុប្បន្នភាពនៃព័ត៌មានលម្អិតរបស់លោកអ្នក និងធ្វើការទាក់ទងមកយើងខ្ញុំ”** ផ្នែកខាងក្រោម។

### ការធ្វើសកម្មភាពតំណាងឱ្យអ្នកណាម្នាក់?

Pulse App ត្រូវបានរចនាឡើងជាចម្បងដើម្បីការប្រើប្រាស់ដោយខ្លួនឯង ទោះយ៉ាងណាវាអាចមានកាលៈទេសៈដែលបានកំណត់ ដែលលោកអ្នកអាចផ្តល់ឱ្យយើងខ្ញុំនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដទៃ។ ប្រសិនបើលោកអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដទៃ (ឬមនុស្សផ្សេងទៀត) យើងខ្ញុំនឹងសន្មតថាពួកគេបានតែងតាំង និងអនុញ្ញាតឱ្យលោកអ្នកធ្វើសកម្មភាពជំនួសពួកគេ។ នេះរួមបញ្ចូលទាំងការផ្តល់ការយល់ព្រមលើ៖

- ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ (រាប់បញ្ចូលទាំងទិន្នន័យសុខភាព) ដូចដែលបានរៀបរាប់ខាងលើ។ និង
- អ្នកទទួលបានសេចក្តីជូនដំណឹងអំពីព័ត៌មានឯកជននេះជំនួសឱ្យពួកគេ។

ប្រសិនបើលោកអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ លោកអ្នកត្រូវតែជាឪពុកម្តាយ/អាណាព្យាបាលស្របច្បាប់ ឬមានការយល់ព្រមពីឪពុកម្តាយ/អាណាព្យាបាលស្របច្បាប់មុនពេលធ្វើសកម្មភាពតំណាង។

### ការធ្វើបច្ចុប្បន្នភាពនៃព័ត៌មានលម្អិតរបស់លោកអ្នក និងធ្វើការទាក់ទងមកយើងខ្ញុំ

សូមធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់លោកអ្នកដែលមាននៅក្នុង Pulse App ប្រសិនបើព័ត៌មានលម្អិតណាមួយដែលលោកអ្នកបានផ្តល់ដល់យើងខ្ញុំមានការផ្លាស់ប្តូរនៅក្នុងផ្នែកនៃការចុះឈ្មោះរបស់អ្នក (ឧទាហរណ៍៖

ប្រសិនបើលោកអ្នកប្តូរអ៊ីម៉ែល លេខទូរស័ព្ទ)។ សូមប្រើប្រាស់ព័ត៌មានលម្អិតខាងក្រោម ដើម្បីទាក់ទងទៅក្រុមហ៊ុន PulseCo ក្នុងករណីមានសំណូមពរណាមួយដែលត្រូវធ្វើទាក់ទងនឹងទិន្នន័យរបស់លោកអ្នក។

<b>តួនាទី</b>	<b>Pulse Helpdesk</b>
អាសយដ្ឋានប្រៃសណីយ៍	Attention: Privacy Officer, Pulse Ecosystems Pte Ltd, 1 Wallich Street #19-01 Guoco Tower Singapore 078881
លេខទូរស័ព្ទ	+6567044522
អ៊ីម៉ែល	privacy@wedopulse.com

យើងខ្ញុំនឹងឆ្លើយតប និងចាត់វិធានការឆ្លើយតបនូវរាល់ការស្នើសុំទាំងអស់ទៅតាមពេលវេលាកំណត់ទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ យើងខ្ញុំអាចបដិសេធមិនអនុវត្តការស្នើសុំដើម្បីកែប្រែ ឬផ្តល់សិទ្ធិចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលច្បាប់អនុញ្ញាត។ សម្រាប់ហេតុផលសុវត្ថិភាព យើងអាចចាត់វិធានការដើម្បីបញ្ជាក់អំពីអត្តសញ្ញាណរបស់ភាគីស្នើសុំមុនពេលឆ្លើយតបទៅនឹងការស្នើសុំ។

នៅក្នុងប្រទេសទាំងនោះ ដែលទាមទារឱ្យយើងខ្ញុំអនុវត្តដោយស្របទៅនឹងច្បាប់ យើងខ្ញុំបានចាត់តាំងមន្ត្រីការពារទិន្នន័យ ដើម្បីត្រួតពិនិត្យការការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានសំណួរអំពីសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួននេះ ឬអំពីការការពារទិន្នន័យ លោកអ្នកអាចធ្វើការទាក់ទងមកក្រុមហ៊ុន PulseCo តាមរយៈ Pulse Helpdesk ខាងលើ។ ដើម្បីធ្វើការទាក់ទងមកកាន់ ក្រុមហ៊ុនព្រូជិនសលនៅក្នុងប្រទេស សូមយោងទៅលើព័ត៌មានទំនាក់ទំនងនៃសេចក្តីជូនដំណឹងអំពីព័ត៌មានឯកជនរបស់ពួកគេ ដែលលោកអ្នកអាចចូលមើលតាមរយៈគេហទំព័រដែលមានបញ្ជាក់នៅក្នុងឧបសម្ព័ន្ធទី ២។

**អំពីសេចក្តីជូនដំណឹងនេះ**

**ភាសា:** ករណីមានភាពខុសរវាងភាសាអង់គ្លេស និងការបកប្រែជាផ្លូវការនៃភាសាក្នុងប្រទេសនៃសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួននេះ ភាសាអង់គ្លេសនឹងមានអានុភាព។

**និយមន័យ:** ពាក្យអក្សរធំដែលមិនបានកំណត់និយមន័យនៅក្នុងសេចក្តីជូនដំណឹងអំពីព័ត៌មានឯកជននេះ នឹងត្រូវបានកំណត់និយមន័យនៅក្នុងលក្ខខណ្ឌនៃ Pulse App។

**“Prudential Group”** មានន័យថាក្រុមហ៊ុនព្រូជិនសលភីអិលស៊ី និងសាខាក្រុមហ៊ុនព្រូជិនសលភីអិលស៊ី។

**ការកែសំរួល៖** យើងខ្ញុំអាចផ្លាស់ប្តូរសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួនពីមួយពេលទៅមួយពេលមួយ។ យើងខ្ញុំ  
នឹងមិនកាត់បន្ថយសិទ្ធិរបស់លោកអ្នកក្រោមសេចក្តីជូនដំណឹងអំពីព័ត៌មានផ្ទាល់ខ្លួននេះ ដោយមិនជូនដំណឹងដល់  
លោកអ្នកឡើយ។ យើងខ្ញុំតែងតែបង្ហាញកាលបរិច្ឆេទនៃការផ្លាស់ប្តូរចុងក្រោយដែលត្រូវបានចេញផ្សាយ។



## **ឧបសម្ព័ន្ធទី ១ - ព័ត៌មានជាក់លាក់របស់ប្រទេស**

ប្រសិនបើលោកអ្នក ជាអ្នកប្រើប្រាស់នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសខាងក្រោមនេះ ព័ត៌មានខាងក្រោមគឺពាក់ព័ន្ធនឹងលោកអ្នក។

### **ប្រទេសហ្វីលីពីន**

Pulse ត្រូវបានធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Prudential Services Asia Sdn Bhd (PSA), ដែលមានបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Pru Life UK។ ក្រុមហ៊ុនទាំងពីរ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prudential plc ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងចក្រភពអង់គ្លេស។ ក្រុមហ៊ុន Prudential plc ក្រុមហ៊ុន Pulse Ecosystems Pte. Ltd និងក្រុមហ៊ុន Pru Life UK មិនមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prudential Financial Inc, Philippine Prudential Life Insurance Company Inc., Prudentiallife Plans, Inc. ឬ Prudential Guarantee and Assurance, Inc ទេ។

### **ប្រទេសម៉ាឡេស៊ី**

“នៅពេលណាដែលពាក្យ ‘ធានារ៉ាប់រង’ លេចចេញមក វាក៏រួមបញ្ចូល takaful ផងដែរ។”

### **ប្រទេសឥណ្ឌូនេស៊ី**

នៅក្នុងផ្នែកនៃព័ត៌មានរបស់កុមារ និងការធ្វើសកម្មភាពជំនួសនរណាម្នាក់? សេចក្តីយោងទាំងអស់ដែលកំណត់ថា “អាយុ ១៨ ឆ្នាំ” នឹងត្រូវជំនួសដោយ “អាយុ ២១ ឆ្នាំ ឬបុគ្គលដែលស្ថិតនៅក្រោមអាណាព្យាបាល”។

### **តៃវ៉ាន់**

Pulse ត្រូវបានធ្វើប្រតិបត្តិការដោយ Pulse Ecosystems Pte Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន PCA Life Assurance Co., LTD (PCALT)។ ក្រុមហ៊ុនទាំងពីរនេះ ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Prudential plc ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅក្នុងចក្រភពអង់គ្លេស។ ក្រុមហ៊ុន Prudential plc ក្រុមហ៊ុន Pulse Ecosystems Pte Ltd ហើយក្រុមហ៊ុន PCALT មិនមានទំនាក់ទំនងជាមួយក្រុមហ៊ុន Prudential Financial Inc ដែលជាក្រុមហ៊ុនមួយដែលមានទីស្នាក់ការធំនៅក្នុងសហរដ្ឋអាមេរិកទេ។

នៅក្នុងផ្នែកនៃព័ត៌មានរបស់កុមារ និងការធ្វើសកម្មភាពជំនួសនរណាម្នាក់? សេចក្តីយោងទាំងអស់ដែលកំណត់ថា “អាយុ ១៨ ឆ្នាំ” នឹងត្រូវជំនួសដោយ “អាយុ ២០ ឆ្នាំ”។

### **សេចក្តីជូនដំណឹងស្តីពីការការពារទិន្នន័យជាក់លាក់ពីក្រុមហ៊ុន PCA Life Assurance Co, LTD (“PCALT”)**

អនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់តៃវ៉ាន់ (សាធារណរដ្ឋចិន) (“PDPA”) ក្រុមហ៊ុន PCALT សូមជូនដំណឹងដល់លោកអ្នកដូចតទៅ ទាក់ទងនឹងការប្រមូលដំណើរការដោយប្រយោល និងការប្រើប្រាស់នូវទិន្នន័យផ្ទាល់ខ្លួនដែលបានផ្តល់ ឬត្រូវបានផ្តល់ដោយលោកអ្នក (“ទិន្នន័យផ្ទាល់ខ្លួន”) ទៅ Pulse App និងប្រតិបត្តិករ និងអ្នកផ្តល់សេវារបស់វា គឺ Pulse Ecosystems Pte. Ltd។

១. អង្គភាព និងប្រភពទិន្នន័យ៖ ក្រុមហ៊ុន PCALT ដែលជាក្រុមហ៊ុនចុះបញ្ជីនៅតៃវ៉ាន់កំពុងប្រមូល ដំណើរការ និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលទទួលបានពីកម្មវិធី Pulse App ដែលដំណើរការដោយក្រុមហ៊ុន Pulse Ecosystem Pte Ltd ឬអ្នកស្នងតំណែងរបស់ក្រុមហ៊ុន។

២. គោលបំណង៖ ក្រុមហ៊ុន PCALT អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនដោយប្រយោល បន្ទាប់មកដំណើរការ ប្រើប្រាស់ បញ្ជូន និងបង្ហាញវាសម្រាប់គោលបំណងដូចតទៅ៖

- (i) ក្រុមហ៊ុន PCALT មានបំណងប្រើឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់អ្នក ដើម្បីធ្វើការផ្សព្វផ្សាយពិសេស និង/ឬសម្ភារៈទាក់ទងនឹងការកែតម្រូវផលិតផល និងសេវាកម្មផ្ទាល់ខ្លួន និង/ឬផលិតផល និងសេវាកម្មពីដៃគូរបស់ក្រុមហ៊ុន PCALT (ទាក់ទងនឹងសុខភាព សុខុមាលភាព អាហារូបត្ថម្ភ របៀបរស់នៅ ហិរញ្ញវត្ថុ និង/ឬការធានារ៉ាប់រង) នៅពេលដែលលោកអ្នកបានផ្តល់ការយល់ព្រម។
- (ii) ធ្វើដើម្បីជាកំណត់សម្គាល់ភាពផ្ទាល់ខ្លួន តម្រូវតាមការចង់បាន និងបម្រើឱ្យការប្រើប្រាស់ និងបទពិសោធន៍នៃផលិតផល និងការផ្តល់ជូនរបស់ក្រុមហ៊ុន PCALT រួមមានការផ្តល់ជូនការផ្សព្វផ្សាយផ្ទាល់ខ្លួន និងតម្រូវតាមការចង់បាន ការផ្តល់ជូនផលិតផល និងសេវាកម្មដូចជា ការផ្តល់ជូនរូបបញ្ចូលគ្នារវាងផលិតផលធានារ៉ាប់រង និងសេវាកម្ម Pulse ផ្សេងទៀត និងព័ត៌មានជំនួយ។
- (iii) សម្រាប់ការកែលំអ និងអភិវឌ្ឍន៍នៃសេវាកម្មហិរញ្ញវត្ថុថ្មី ឬផលិតផល និងសេវាកម្មធានារ៉ាប់រង។ និង
- (iv) ដើម្បីធ្វើការវិភាគទិន្នន័យ និងធ្វើទម្រង់តាមដូចជាការផ្សព្វផ្សាយទីផ្សារ។

៣. ប្រភេទ៖ ប្រភេទទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានប្រមូល បានដំណើរការ និងបានប្រើប្រាស់ ត្រូវបានបង្ហាញនៅក្នុងឧបសម្ព័ន្ធ A1 ក្រុមហ៊ុន PCALT នឹងមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនរសើបណាមួយដោយប្រយោលពីក្រុមហ៊ុន Pulse Ecosystem Pte. Ltd និង/ឬដៃគូ Pulse ផ្សេងៗទៀត។

៤. រយៈពេល តំបន់ អ្នកទទួល និងវិធីសាស្ត្រ៖

- (1) រយៈពេល៖ ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានប្រើប្រាស់រហូតដល់ (ក) គោលបំណងពាក់ព័ន្ធដែលបានពិពណ៌នាខាងលើឈប់អនុវត្តបាន/ពាក់ព័ន្ធ (ខ) ក្រុមហ៊ុន PCALT ឈប់តម្រូវដោយច្បាប់ជាធរមាន បទបញ្ញត្តិ ឬវិធានផ្ទៃក្នុងដើម្បីរក្សាទិន្នន័យផ្ទាល់ខ្លួន (គ) ទិន្នន័យផ្ទាល់ខ្លួនឈប់តម្រូវដោយក្រុមហ៊ុន PCALT ដើម្បីប្រតិបត្តិអាជីវកម្ម និង (ឃ) ក្រុមហ៊ុន PCALT នឹងគ្មានវត្តមានចំពោះការបញ្ចូលគ្នា និងការទិញយក ការក្រៀមធន ឬការជម្រះបញ្ជី។
- (2) អ្នកទទួល៖ ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានបង្ហាញ និងប្រើប្រាស់ដោយ៖ (i) ទីប្រឹក្សា ឬអ្នកផ្តល់សេវាផ្សេងៗទៀតដល់ក្រុមហ៊ុន PCALT (ii) អាជីវកម្ម និងដៃគូទីផ្សាររបស់ក្រុមហ៊ុន PCALT ក៏ដូចជាមន្ត្រី ភ្នាក់ងារ ឬបុគ្គលិកផ្សេង (iii) បទប្បញ្ញត្តិ តុលាការ ឬអាជ្ញាធរផ្សេងទៀតនៃតៃវ៉ាន់ ឬពីដែនសមត្ថកិច្ចណាមួយ ដែលក្រុមហ៊ុន PCALT ធ្វើអាជីវកម្ម ឬកន្លែងរក្សាដំណើរការទិន្នន័យ (ជារួម "អ្នកទទួល")។ ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានប្រមូល បានដំណើរការ បានប្រើប្រាស់ បានបញ្ជូន និងបានបង្ហាញដោយអ្នកទទួលម្នាក់ៗនៅក្នុងវិសាលភាពនៃសកម្មភាពដែលក្រុមហ៊ុន PCALT បានផ្តល់ទិន្នន័យផ្ទាល់ខ្លួនដល់អ្នកទទួលដែលពាក់ព័ន្ធ។

(3) តំបន់៖ ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានប្រើនៅតែវ៉ាន់ និងទឹកដី/តំបន់ដែលក្រុមហ៊ុន PCALT ឬអ្នកទទួលបាន មួយធ្វើអាជីវកម្ម ឬកន្លែងរក្សាដំណើរការទិន្នន័យ។

(4) វិធីសាស្ត្រ៖ វិធីសាស្ត្រណាមួយដែលអនុលោមតាមច្បាប់ជាធរមានរបស់តៃវ៉ាន់។

(៥) សិទ្ធិ៖ ចំពោះវិសាលភាពដែលបានចែងនៅក្នុងមាត្រា ៣ នៃ PDPA អ្នកអាចស្នើសុំជាលាយលក្ខណ៍អក្សរទៅ ក្រុមហ៊ុន PCALT៖ (១) សាកសួរ ឬពិនិត្យមើលទិន្នន័យផ្ទាល់ខ្លួន (ក្រុមហ៊ុន PCALT អាចប្រមូលថ្លៃសេវាសមរម្យ) (២) ថតចម្លងទិន្នន័យផ្ទាល់ខ្លួន (ក្រុមហ៊ុន PCALT អាចប្រមូលថ្លៃសេវាសមរម្យ) (៣) បន្ថែម ឬកែប្រែ ទិន្នន័យផ្ទាល់ខ្លួន (ដោយមានការពន្យល់ត្រឹមត្រូវ) (៤) បញ្ឈប់ការប្រមូល ការដំណើរការ និងការប្រើប្រាស់ ទិន្នន័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន PCALT (ដល់កម្រិតដែលទិន្នន័យផ្ទាល់ខ្លួន មិនចាំបាច់សម្រាប់ក្រុមហ៊ុន PCALT ដើម្បីធ្វើអាជីវកម្ម ឬផ្តល់សេវាកម្មដល់លោកអ្នក) ឬ (៥) ទាមទារឱ្យក្រុមហ៊ុន PCALT លុបទិន្នន័យ ផ្ទាល់ខ្លួន (ក្នុងន័យថាទិន្នន័យផ្ទាល់ខ្លួនមិនចាំបាច់សម្រាប់ PCALT ដើម្បីធ្វើអាជីវកម្ម ផ្តល់សេវាកម្មដល់លោក អ្នក ឬក្រុមហ៊ុន PCALT មានសិទ្ធិស្របច្បាប់ក្នុងការរក្សាទិន្នន័យដូចគ្នា)។

**ឧបសម្ព័ន្ធ ក**

**ប្រភេទទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានប្រមូល បានដំណើរការ និងបានប្រើប្រាស់ដោយប្រយោល ដោយក្រុមហ៊ុន PCALT៖**

- ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានទំនាក់ទំនង ដែលរួមមានឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែលរបស់ លោកអ្នក ព័ត៌មាននៃការចូលទៅប្រើប្រាស់របស់តតិយភាគីផ្សេងទៀត (ឧទាហរណ៍៖ ការចូលទៅប្រើ ប្រាស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម) ដែលលោកអ្នកជ្រើសរើស។
- ព័ត៌មានជីវមាត្រ (Biometric Information) (រួមទាំងរូបភាពលើផ្ទៃមុខ) ដែលលោកអ្នកជ្រើសរើសប្រើ ប្រាស់ ដែលផ្អែកណាមួយនៃសេវាកម្ម Pulse តម្រូវឱ្យមាន។
- ភេទ ថ្ងៃខែឆ្នាំកំណើត និង/ឬអាយុរបស់លោកអ្នក។
- លេខអត្តសញ្ញាណ ឬលិខិតឆ្លងដែនរបស់លោកអ្នក (ប្រសិនបើតម្រូវសម្រាប់ការប្រើប្រាស់សេវាណាមួយ)។
- កំណត់ត្រាអំពីទំនាក់ទំនងណាមួយទាក់ទងនឹង Pulse ដែលលោកអ្នកមានជាមួយយើង។
- ព័ត៌មានលម្អិតដែលលោកអ្នកផ្តល់ជូន នៅពេលលោកអ្នកជ្រើសរើសចូលរួមក្នុងសកម្មភាពណាមួយដែល ធ្វើឡើងដោយក្រុមហ៊ុន PCALT ទាក់ទងនឹងកម្មវិធី Pulse។
- ព័ត៌មានលម្អិតទាក់ទងនឹងសុខភាពរបស់លោកអ្នក និងប្រវត្តិវេជ្ជសាស្ត្រ (“ទិន្នន័យសុខភាព”) ដែលលោក អ្នកបានផ្តល់ឱ្យដៃគូសហការរបស់ Pulse ប៉ុន្តែមានតែកន្លែងដែលលោកអ្នកបានផ្តល់ការយល់ព្រមជា ពិសេសទៅឱ្យ Hosted App Provider ដែលបង្ហាញទិន្នន័យសុខភាពទៅក្រុមហ៊ុន PCALT សម្រាប់គោល បំណងជាក់លាក់ណាមួយ។ ប្រសិនបើមានការតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដំណើរការនៃ ទិន្នន័យសុខភាពនឹងផ្អែកលើការយល់ព្រមរបស់លោកអ្នក។

- ទិន្នន័យសុខភាព ដូចជាទម្ងាប់ដក់បារី ទម្ងាប់ដឹក ទម្ងាប់ការហាត់ប្រាណ កម្ពស់ ទំងន់ ឬ BMI និងលទ្ធផល វាយតម្លៃនៃការបង្កើតស្ថាប័នវេជ្ជសាស្ត្រចិនរបស់លោកអ្នក (your Chinese medicine body constitution assessment result) ។
- ព័ត៌មានលម្អិតទាក់ទងនឹងឧបករណ៍ចល័តរបស់លោកអ្នក និងការប្រើប្រាស់កម្មវិធី Pulse និងសេវាកម្ម Pulse រួមទាំងទិន្នន័យទីតាំងដែលត្រូវការ។
- ទិន្នន័យដែលត្រូវបានបង្កើតតាមរយៈសកម្មភាពរបស់លោកអ្នកនៅពេលប្រើកម្មវិធី Pulse ឬសេវាកម្ម Pulse ។
- ទិន្នន័យទាក់ទងនឹងការប្រាស្រ័យទាក់ទងទាំងអស់ជាមួយកម្មវិធី Pulse ឬសេវាកម្ម Pulse ចំណង់ចំណូល ចិត្ត ការផ្សាយពាណិជ្ជកម្មរបស់លោកអ្នក និងការទំនាក់ទំនងជាមួយក្រុមហ៊ុន PCALT (ប្រសិនបើមាន)។
- ឧបករណ៍ចល័ត និងព័ត៌មានភ្ជាប់ ព័ត៌មានអំពីការចរាចរណ៍នៃទិន្នន័យ អាសយដ្ឋាន IP របស់លោកអ្នក ពេលវេលានៃការចូលប្រើប្រាស់ ប្រវត្តិនៃការស្វែងរកទិន្នន័យ ការកំណត់ភាសា ព័ត៌មានដែលទាក់ទង ជាមួយនឹងការចូលទៅប្រើប្រាស់របស់តតិយភាគី និង/ឬព័ត៌មានគេហទំព័រ។ល។
- ពេលវេលាចូលប្រើប្រាស់ ភាពញឹកញាប់ និងរយៈពេលនៃការចូល/ការប្រើប្រាស់ Pulse App និងគេហទំព័រពាក់ព័ន្ធរបស់វា (microsite) ។
- ព័ត៌មានទាក់ទងនឹងអ្នកបញ្ជូន ឬអ្នកទទួលនៃកម្មវិធី Pulse និងសេវាកម្ម Pulse ដែលលោកអ្នកយល់ថា លោកអ្នកទទួលបានការយល់ព្រមលើប្រធានបទទិន្នន័យរួចហើយ។
- ទិន្នន័យអំពីសកម្មភាព និងការប្រាស្រ័យទាក់ទងរបស់លោកអ្នកជាមួយដៃគូផ្សព្វផ្សាយរបស់យើងលើកម្មវិធី Pulse និងគេហទំព័រពាក់ព័ន្ធរបស់វា (microsite) (ប្រសិនបើមាន)។
- គម្រូ ឬប្រភេទនៃឧបករណ៍ដែលលោកអ្នកបានប្រើប្រាស់ ប្រព័ន្ធកំណែនាំនៃប្រតិបត្តិការ ប្រភេទ នៃកម្មវិធីស្វែងរក និងការកំណត់ លេខសម្គាល់ឧបករណ៍ លេខសម្គាល់នៃការផ្សព្វផ្សាយ (ប្រសិនបើមាន) និង ទិន្នន័យដែលទាក់ទងនឹងខ្ទឹមស៊ី (cookies) ផ្សេងទៀត។

**ឧបសម្ព័ន្ធទី ២ - ព័ត៌មានលម្អិតអំពីអង្គការធានារ៉ាប់រងព្រូធីនសលនៅក្នុងប្រទេសរបស់អ្នក**

ប្រទេស	ក្រុមហ៊ុនធានារ៉ាប់រងព្រូធីនសល	គេហទំព័រ
ប្រទេសកម្ពុជា	Prudential (Cambodia) Life Assurance Plc	<a href="https://www.prudential.com.kh/km/">https://www.prudential.com.kh/km/</a>
ប្រទេសហុងកុង	Prudential Hong Kong Limited Prudential General Insurance Hong Kong Limited	<a href="https://www.prudential.com.hk/en/">https://www.prudential.com.hk/en/</a>
ប្រទេសឥណ្ឌូនេស៊ី	PT Prudential Life Assurance	<a href="https://www.prudential.co.id/id/footer/privacy-policy/">https://www.prudential.co.id/id/footer/privacy-policy/</a>
ប្រទេសឡាវ	Prudential Life Assurance (Lao) Company Limited	<a href="https://www.prudential.la/prudential-la/lo/">https://www.prudential.la/prudential-la/lo/</a>
ប្រទេសម៉ាឡេស៊ី	Prudential Assurance Malaysia Berhad	<a href="https://www.prudential.com.my/en/footer/privacy-policy/">https://www.prudential.com.my/en/footer/privacy-policy/</a>
ប្រទេសម៉ាឡេស៊ី Takaful (Malaysia Takaful)	Prudential BSN Takaful Berhad	<a href="https://www.prubsn.com.my/en/">https://www.prubsn.com.my/en/</a>
ប្រទេសមីយ៉ាន់ម៉ា	Prudential Myanmar Life Insurance Limited	<a href="https://www.prudential.com.mm/en/footer/privacy-notice/">https://www.prudential.com.mm/en/footer/privacy-notice/</a>
ប្រទេសសិង្ហបុរី	Prudential Assurance Company Singapore (Pte) Ltd	<a href="https://www.prudential.com.sg/privacy-notice">https://www.prudential.com.sg/privacy-notice</a>
តៃវ៉ាន់	PCA Life Assurance Co., Ltd.	<a href="https://www.pcalife.com.tw/zh/">https://www.pcalife.com.tw/zh/</a>
ប្រទេសថៃ	Prudential Life Assurance (Thailand) Public Company Limited	<a href="https://www.prudential.co.th/corp/prudential-th/th/">https://www.prudential.co.th/corp/prudential-th/th/</a>
ប្រទេសហ្វីលីពីន	Pru Life Insurance Corporation of U.K.	<a href="https://www.prulifeuk.com.ph/en/">https://www.prulifeuk.com.ph/en/</a>
ប្រទេសវៀតណាម	Prudential Vietnam Assurance Private Limited	<a href="https://www.prudential.com.vn/vi/">https://www.prudential.com.vn/vi/</a>